



THE SCHOOL DISTRICT OF PHILADELPHIA

Girard Academic Music Program

កិច្ចព្រមព្រៀងរវាងសាលារៀន និងមាតាបិតា

Choose Language----->

F. Khmer (Cambodian)

ឆ្នាំសិក្សា 2022-23

កាលបរិច្ឆេទកំណែ៖

6/7/2022

មាតាបិតាជាទីមេត្រី!

ត្រូវបានរៀបចំរួមគ្នា

កម្មវិធីតន្ត្រីអប់រំរបស់ Gerard និងឪពុកម្តាយរបស់និស្សិតដែលចូលរួមក្នុងសកម្មភាពសេវាកម្មនិងកម្មវិធីដែលទទួលបានប័ណ្ណ I មួយដែលសិស្សទាំងអស់ទទួលបានជោគជ័យ (ESSA) និស្សិតនឹងទទួលខុសត្រូវ ត្រូវក្នុងការទទួលខុសត្រូវក្នុងការធ្វើឱ្យប្រសើរឡើងនូវសមិទ្ធផលសិក្សារបស់និស្សិតនិងមធ្យោបាយដែលសាលា ដើម្បីផ្តល់ឱកាសឱ្យឪពុកម្តាយផ្តល់ឱកាសឱ្យការបញ្ចូលទៅក្នុងការអភិវឌ្ឍនៃបង្រៀមនេះ។

ដើម្បីយល់ដឹងថាតើការធ្វើការរួមគ្នាអាចផ្តល់អត្ថប្រយោជន៍ដល់កូនរបស់អ្នកដោយរបៀបណា ជារឿងសំខាន់ ដំបូងត្រូវយល់ដឹងពីគោលដៅរបស់មណ្ឌលសាលា និងសាលារៀន សម្រាប់លទ្ធផលសិក្សារបស់សិស្ស។ គោលដៅ និងកិច្ចការពាររបស់ក្រុមប្រឹក្សាអប់រំមានជូននៅលើវេបសាយរបស់មណ្ឌលសាលានៅ www.philasd.org។

Girard Academic Music Program គោលដៅ

GAMP នឹងបង្កើនជំនាញនិងពិន្ទុគណិតវិទ្យាកម្រិតខ្ពស់ដូចដែលបានកំណត់ដោយ PSSA និង Legebra ការប្រឡង Gamp នឹងបង្កើនពិន្ទុនៃការរៀនល្បឿនក្នុងគណិតវិទ្យានិង ELA ដែលត្រូវបានកំណត់អត្តសញ្ញាណដោយការប្រឡង

ដើម្បីជួយកូនរបស់អ្នកសម្រេចបាននូវគោលដៅរបស់មណ្ឌលសាលា និងសាលារៀន សាលារៀន អ្នក និងកូនរបស់

ការទទួលខុសត្រូវរបស់សាលារៀន/គ្រូបង្រៀន៖

Girard Academic Music Program will:



ផ្តល់នូវកម្មវិធីសិក្សានិងការណែនាំដែលមានគុណភាពខ្ពស់នៅ

ក

ក្នុងបរិយាកាសរៀនសូត្រនិងមានប្រសិទ្ធភាពដែលអាចជួយឱ្យកុមារចូលរួមបំពេញតាមស្តង់ដារនិងសមិទ្ធផលសិ
រៀបចំសន្និសីទឪពុកម្តាយ -

គ

ប្រក្នុងកំឡុងពេលដែលបង្រៀមនេះនឹងត្រូវបានពិភាក្សានៅពេលដែលវាទាក់ទងនឹងវឌ្ឍនភាពនិងសមិទ្ធផលរបស់
ផ្តល់ជូនឪពុកម្តាយនូវរបាយការណ៍ជាញឹកញាប់លើវឌ្ឍនភាពរបស់កូន ៗ ពួកគេ។

ផ្តល់ឱ្យឪពុកម្តាយនូវការទទួលបានបុគ្គលិកសាលារៀនសមហេតុផល។

ផ្តល់ឱកាសដល់ឪពុកម្តាយដល់អ្នកស្ម័គ្រចិត្តនិងចូលរួមនៅសាលានិងសង្កេតមើលសកម្មភាពថ្នាក់រៀន។

ការទទួលខុសត្រូវរបស់មាតាបិតាសិស្ស៖

យើងក្នុងនាមជាមាតាបិតាសិស្ស នឹង៖

សហការជាមួយបុគ្គលិកនិងនិស្សិតឱ្យឱកាសរៀនសូត្រអតិបរិមាដែលផ្តល់ដោយសាលាដើម្បីធានាថាកុមារបំពេ
ញតាមស្តង់ដាររបស់រដ្ឋសម្រាប់ការរីកចម្រើនការសិក្សារបស់និស្សិតចំពោះការរីកចម្រើននិងសមិ
ទ្ធផលសិក្សារបស់និស្សិត។

ចូលរួម

ក

ក្នុងសន្និសីទរបស់ឪពុកម្តាយនិងគ្រូដូចជាការប្រមូលផ្តុំគ្នាហើយគ្រលប់ទៅរក្រីសាលាវិញហើយអាចចូលរួមសប
ប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យការចូលរួមរបស់សិស្សភាពយន្តនិងវឌ្ឍនភាពរបស់សិស្សរបស់យើង។

ជៀសវាងការកំណត់ពេលវេលាដូចក្នុងម៉ោងសិក្សាក្នុងម៉ោងសិក្សាលើកលែងតែភាពអាសន្នដើម្បីទទួលបានបុ
គ្គលិកសាលាឱ្យច្រើនបំផុតនិងរៀនសូត្រ។

ធ្វើជាដៃគូសកម្មក្នុងការរៀនសូត្ររបស់កូនយើងការស្ម័គ្រចិត្តនៅសាលានិង

ក

ក្នុងថ្នាក់ចូលរួមក្នុងសន្និសីទឪពុកម្តាយនិងគ្រូនិងការឆ្លើយតបចំពោះគំនិតដូចផ្តើមដែលជំរុញឱ្យទទួលបានជោគ

ការទទួលខុសត្រូវរបស់សិស្ស៖



បំពេញរាល់កិច្ចការប្រចាំថ្ងៃឱ្យអស់ពីសមត្ថភាពរបស់យើង។

Share information with parents and guardians about academic requirements, including those recorded daily in the Agenda or posted in Google Classroom, and facilitate open communication between the school and our parents about student academic progress and achievement.

រៀបចំផែនការនិងសហការយ៉ាងសកម្មជាមួយឪពុក

ម

្លាយនិងអាណាព្យាបាលរបស់យើងយ៉ាងសកម្មដើម្បីតាមដានវឌ្ឍនភាពរបស់ខ្ញុំឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ
គ្រៀមខ្លួនចូលរួមថ្នាក់រៀនរាល់ថ្ងៃសូមធ្វើកិច្ចសហប្រតិប

ត្តិការជាមួយនឹងការរំពឹងទុករបស់ថ្នាក់រៀននីមួយៗគ្រូថ្នាក់នីមួយៗនិងបុគ្គលិកត្រួតពិនិត្យសាលារៀនទាំងអស់។
ចំណាយការខិតខំប្រឹងប្រែងយ៉ាងពេញលេញដើម្បីធានាថាខ្ញុំបានបំពេញគោលដៅរៀនសូត្ររបស់ខ្ញុំហើយចូលរួ

ម

ក

ុងការអភិវឌ្ឍសហគមន៍សាលារៀនខ្លាំងដែលរួមមានការចូលរួមក្នុងក្លឹបក្រៅសាលាដែលពាក់ព័ន្ធនឹងបទពិសោធន៍

ការប្រាស្រ័យទាក់ទងអំពីការសិក្សារបស់សិស្ស៖

Girard Academic Music Program

ប្តេជ្ញាទាក់ទងទៅមកឲ្យបានញឹកញាប់ជាមួយគ្រួសារអំពីការសិក្សារបស់សិស្ស។

វិធីមួយចំនួនដែលអ្នកអាចរំពឹងយើងទាក់ទងទៅអ្នករួមមាន៖

វិបធានថវិកាឪពុកម្តាយ

សន្និសីទគ្រូបង្រៀនរបស់ឪពុកម្តាយ

ការហៅទូរស័ព្ទនិងកម្មវិធីផ្ញើសារនៅសាលា

ព្រឹត្តិប័ត្រព័ត៌មានតាមអ៊ិនធឺណេត - ប្រចាំសប្តាហ៍

អ៊ីមែល / អត្ថបទ / ការហៅទូរស័ព្ទទៅឪពុកម្តាយលើវឌ្ឍនភាពរបស់សិស្ស

បានកំណត់ពេល "តែជាមួយការប្រជុំសំខាន់"

សកម្មភាពដើម្បីកសាងភាពជាដៃគូ៖

Girard Academic Music Program ផ្តល់ជូននូវព្រឹត្តិការណ៍ និងកម្មវិធីជាបន្ត ដើម្បីកសាងភាពជាដៃគូជាមួយគ្រួសារ

ក្រុមប្រឹក្សាប្រឹក្សាសាលា

សន្និសីទគ្រូបង្រៀនរបស់ឪពុកម្តាយប្រចាំត្រីមាស

ផ្ទះបើកចំហប្រចាំឆ្នាំ

ការតំរង់ទិសនិស្សិត

សមាគមផ្ទះនិងសាលារៀន

ឱកាសសម្រាប់ការស្ម័គ្រចិត្ត / សង្កេត / ស្រមោល

សិក្ខាសាលាឪពុកម្តាយ